

ករណីមិនធានានៃ “អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង)”

ពុំមានបុព្វលាភធានារ៉ាប់រងណាមួយ នឹងត្រូវលើកលែងឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬ ដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីបដិសេធការលើកលែងបុព្វលាភធានារ៉ាប់រង ដែលនាំឱ្យផលិតផលធានារ៉ាប់រងបន្ថែមនេះត្រូវបញ្ចប់ សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង្កើតសរុបសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនផលិតផលធានារ៉ាប់រងបន្ថែម ឬ កាលបរិច្ឆេទផ្តល់សុពលភាពផលិតផលធានារ៉ាប់រងបន្ថែមជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

- (ក) រាល់ជំងឺ ឬ ស្ថានភាពដែលមានពីមុនស្រាប់ និងផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងជំងឺ/ស្ថានភាពដែលមានពីមុនស្រាប់ ឬ
- (ខ) រាល់ជំងឺធ្ងន់ធ្ងរ ឬ រោគសញ្ញាណាមួយនៃជំងឺធ្ងន់ធ្ងរដែលបានស្តែងចេញ ឬ ការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរក្នុងអំឡុង រយៈពេលរង់ចាំ រួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរកម្រិតដំបូងណាមួយ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញលើកដំបូង ក្នុងអំឡុង រយៈពេលរង់ចាំ ហើយលូតលាស់ទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ក្រោយរយៈពេលរង់ចាំត្រូវបានបញ្ចប់ ឬ
- (គ) ជំងឺមានពីកំណើត ឬ ពិការភាពពីកំណើត ឬ
- (ឃ) ជំងឺអេដស៍ (AIDS) ឬ ផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) លើកលែងតែករណីការឆ្លងមេរោគហ៊ីវ (HIV) តាមរយៈការបរិច្ចាគឈាម ឬ តាមការប្រកបវិជ្ជាជីវៈ ឬ
- (ង) ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬ បង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ ឬ
- (ច) ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារធាតុពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន លើកលែងតែមានវេជ្ជបញ្ជាពីអ្នកអនុវត្តផ្នែកវេជ្ជសាស្ត្រដែលមានចុះបញ្ជីត្រឹមត្រូវ ឬ
- (ឆ) ជំងឺ ឬ ស្ថានភាពណាមួយ ដែលបានបញ្ជាក់ថាមិនត្រូវបានធានាក្រោមនិយមន័យនៃជំងឺ/ស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវបានធានានីមួយៗ។